

ត្រូវមាន ID របស់អ្នកជាស្រេចបាច់ ដើម្បីបោះឆ្នោត ជំរើសបីយ៉ាង ដើម្បីបញ្ជាក់អំពីអត្តសញ្ញាណ និងអាសយដ្ឋានរបស់អ្នក

ជំរើសទី 1



បង្ហាញ ID មួយ នៃណាមួយទាំងនេះ

- លិខិតបើកបររបស់អ្នក
- ប័ណ្ណអ្វីផ្សេងទៀត ដែលបានចេញឲ្យដោយរដ្ឋាភិបាលកាណាដា (សហព័ន្ធ, ខេត្ត/អាណាខេត្ត ឬតំបន់) ដែលមានរូបថត ឈ្មោះ និងអាសយដ្ឋានបច្ចុប្បន្នរបស់អ្នក

ជំរើសទី 2



បង្ហាញ ID ពីរមុខ

ទាំងពីរមុខត្រូវតែមានឈ្មោះរបស់អ្នក ហើយយ៉ាងហោចណាស់ មួយត្រូវតែមានអាសយដ្ឋានបច្ចុប្បន្នរបស់អ្នក



ឧទាហរណ៍៖

- ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត និងរបាយការណ៍ធនាគារ
- វិក្កយប័ត្រទឹកភ្លើង និងប័ណ្ណ ID និស្សិត

តើពុំមានវត្ថុទាំងនេះឬ? គ្មានបញ្ហាឡើយ!

មើលបញ្ជីនៃ ID អាចទទួលយកបាន សំរាប់ជំរើសទី 2 ខាងក្រោម

From a government or government agency	មកពីរដ្ឋាភិបាលឬភ្នាក់ងាររដ្ឋាភិបាល
• band membership card	• ប័ណ្ណសមាជិកភាពកុលសម្ព័ន្ធ
• birth certificate	• សំបុត្រកំណើត
• Canadian citizenship card or certificate	• ប័ណ្ណសញ្ជាតិកាណាដា ឬសញ្ញាប័ត្រ
• Canadian Forces identity card	• អត្តសញ្ញាណប័ណ្ណកងទ័ពកាណាដា
• Canadian passport	• លិខិតឆ្លងដែនកាណាដា
• card issued by an Inuit local authority	• ប័ណ្ណបានចេញឲ្យដោយអាជ្ញាធរអ៊ីនុតមូលដ្ឋាន
• firearms licence	• សំបុត្រអនុញ្ញាតកាន់កាប់អាវុធ
• government cheque or cheque stub	• សែករដ្ឋាភិបាល ឬបង្កាន់ដៃសែក
• government statement of benefits	• របាយការណ៍នៃអត្ថប្រយោជន៍រដ្ឋាភិបាល
• health card	• ប័ណ្ណសុខភាព
• income tax assessment	• ការប្រមាណពន្ធប្រាក់ចំណូល

<ul style="list-style-type: none"> Indian status card or temporary confirmation of registration 	<ul style="list-style-type: none"> ប័ណ្ណស្ថានភាពភូមិភាគ ឬការបញ្ជាក់បណ្តោះអាសន្ន នៃការចុះឈ្មោះ
<ul style="list-style-type: none"> library card 	<ul style="list-style-type: none"> ប័ណ្ណបណ្ណាល័យ
<ul style="list-style-type: none"> licence or card issued for fishing, trapping or hunting 	<ul style="list-style-type: none"> លិខិតអនុញ្ញាត ឬប័ណ្ណ បានចេញឲ្យ សំរាប់នេសាទត្រី ការដាក់អន្ទាក់ ឬប្រមាញ់
<ul style="list-style-type: none"> liquor identity card 	<ul style="list-style-type: none"> អត្តសញ្ញាណប័ណ្ណទិញគ្រឿងស្រវឹង
<ul style="list-style-type: none"> Métis card 	<ul style="list-style-type: none"> ប័ណ្ណ Métis
<ul style="list-style-type: none"> old age security card 	<ul style="list-style-type: none"> ប័ណ្ណសន្តិសុខជន្មាយុ
<ul style="list-style-type: none"> parolee card 	<ul style="list-style-type: none"> ប័ណ្ណមនុស្សជាប់លក្ខខណ្ឌដោះលែង
<ul style="list-style-type: none"> property tax assessment or evaluation 	<ul style="list-style-type: none"> ការប្រមាណពន្ធទ្រព្យ ឬការវាយតម្លៃ
<ul style="list-style-type: none"> public transportation card 	<ul style="list-style-type: none"> ប័ណ្ណយានជំនិះសាធារណៈ
<ul style="list-style-type: none"> social insurance number card 	<ul style="list-style-type: none"> ប័ណ្ណលេខធានារ៉ាប់រងសង្គម
<ul style="list-style-type: none"> vehicle ownership 	<ul style="list-style-type: none"> ម្ចាស់រថយន្ត
<ul style="list-style-type: none"> Veterans Affairs health care identification card 	<ul style="list-style-type: none"> អត្តសញ្ញាណប័ណ្ណសុខាភិបាល កិច្ចការអតីតយុទ្ធជន
<p>From Elections Canada</p>	<p>មកពីការបោះឆ្នោតកាណាដា</p>
<ul style="list-style-type: none"> targeted revision form to residents of long-term care institutions 	<ul style="list-style-type: none"> ការកែទម្រង់បានបំប៉ន សំរាប់អ្នកមូលដ្ឋាននៃស្ថាប័នថែទាំយូរអង្វែង
<ul style="list-style-type: none"> voter information card 	<ul style="list-style-type: none"> ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត
<p>From an educational institution</p>	<p>មកពីវិទ្យាស្ថានការអប់រំ</p>
<ul style="list-style-type: none"> correspondence issued by a school, college or university 	<ul style="list-style-type: none"> លិខិតឆ្លើយឆ្លង បានចេញឲ្យដោយសាលារៀន មហាវិទ្យាល័យ ឬសាកលវិទ្យាល័យ
<ul style="list-style-type: none"> student identity card 	<ul style="list-style-type: none"> អត្តសញ្ញាណប័ណ្ណនិស្សិត
<p>From a health care facility or organization</p>	<p>មកពីមន្ទីរសុខាភិបាល ឬអង្គការ</p>
<ul style="list-style-type: none"> blood donor card 	<ul style="list-style-type: none"> ប័ណ្ណអ្នកឲ្យឈាម
<ul style="list-style-type: none"> CNIB card 	<ul style="list-style-type: none"> ប័ណ្ណ CNIB
<ul style="list-style-type: none"> hospital card 	<ul style="list-style-type: none"> ប័ណ្ណមន្ទីរពេទ្យ
<ul style="list-style-type: none"> label on a prescription container 	<ul style="list-style-type: none"> ស្លាកនៅលើដបឱសថវេជ្ជបញ្ជា

<ul style="list-style-type: none"> identity bracelet issued by a hospital or long-term care institution 	<ul style="list-style-type: none"> ខ្សែដៃអត្តសញ្ញាណ បានចេញឲ្យដោយមន្ទីរពេទ្យ ឬស្ថាប័នថែទាំយូរអង្វែង
<ul style="list-style-type: none"> medical clinic card 	<ul style="list-style-type: none"> ប័ណ្ណវេជ្ជមន្ទីរសុខភាព
From a financial institution	មកពីស្ថាប័នហិរញ្ញវត្ថុ
<ul style="list-style-type: none"> bank statement 	<ul style="list-style-type: none"> របាយការណ៍ធនាគារ
<ul style="list-style-type: none"> credit card 	<ul style="list-style-type: none"> ប័ណ្ណឥណទាន
<ul style="list-style-type: none"> credit card statement 	<ul style="list-style-type: none"> របាយការណ៍ប័ណ្ណឥណទាន
<ul style="list-style-type: none"> credit union statement 	<ul style="list-style-type: none"> របាយការណ៍ឥណទានសហភាព
<ul style="list-style-type: none"> debit card 	<ul style="list-style-type: none"> ប័ណ្ណដេប៊ីត
<ul style="list-style-type: none"> insurance certificate, policy or statement 	<ul style="list-style-type: none"> សំបុត្រធានារ៉ាប់រង ច្បាប់សន្យា ឬរបាយការណ៍
<ul style="list-style-type: none"> mortgage contract or statement 	<ul style="list-style-type: none"> កិច្ចសន្យា ឬរបាយការណ៍ប្រាក់បុលទិញផ្ទះ
<ul style="list-style-type: none"> pension plan statement 	<ul style="list-style-type: none"> របាយការណ៍គំរោងប្រាក់និវត្តន៍
<ul style="list-style-type: none"> personal cheque 	<ul style="list-style-type: none"> សែកផ្ទាល់ខ្លួន
From a private organization	មកពីអង្គការឯកជន
<ul style="list-style-type: none"> employee card 	<ul style="list-style-type: none"> ប័ណ្ណនិយោជិត
<ul style="list-style-type: none"> residential lease or sub-lease 	<ul style="list-style-type: none"> កិច្ចសន្យាជួលលំនៅដ្ឋាន ឬកិច្ចសន្យាជួលបន្ត
<ul style="list-style-type: none"> utility bill (e.g.: electricity; water; telecommunications services including telephone, cable or satellite) 	<ul style="list-style-type: none"> វិក្កយប័ត្រទឹកភ្លើង (ដូចជា៖ អគ្គិសនី; ទឹក; សេវាគមនាគមន៍ រួមទាំងទូរស័ព្ទ, ខ្សែកាប ឬផ្កាយរណប)
Letters of confirmation	សំបុត្រនៃការបញ្ជាក់
<ul style="list-style-type: none"> letter from a public curator, public guardian or public trustee 	<ul style="list-style-type: none"> សំបុត្រមកពីអភិរក្សសាធារណៈ, អាណាព្យាបាលសាធារណៈ ឬអ្នកទទួលបន្ទុកសាធារណៈ
<ul style="list-style-type: none"> letter of confirmation of residence from a First Nations band or reserve or an Inuit local authority 	<ul style="list-style-type: none"> សំបុត្រនៃការបញ្ជាក់នូវលំនៅដ្ឋាន មកពីកុលសម្ព័ន្ធជនជាតិដំបូង ឬទីបំរុងទុក ឬអាជ្ញាធរអ៊ីនុតមូលដ្ឋាន
<ul style="list-style-type: none"> letter of confirmation of residence, letter of stay, admission form, or statement of benefits from one of the following designated establishments: <ul style="list-style-type: none"> student residence seniors' residence long-term care institution 	<ul style="list-style-type: none"> សំបុត្រនៃការបញ្ជាក់នូវលំនៅដ្ឋាន, សំបុត្រនៃការស្នាក់, ទម្រង់ការអនុញ្ញាតចូល, ឬរបាយការណ៍នៃអត្ថប្រយោជន៍ មកពីស្ថាប័នណាមួយ ដែលបានចាត់តាំងនៅខាងក្រោម៖ <ul style="list-style-type: none"> លំនៅដ្ឋាននិស្សិត លំនៅដ្ឋានព្រឹទ្ធាវ័យ ស្ថាប័នថែទាំយូរអង្វែង

<ul style="list-style-type: none"> - shelter - soup kitchen - a community-based residential facility 	<ul style="list-style-type: none"> - ជម្រក - កន្លែងផ្តល់អាហារ - មន្ទីរលំនៅដ្ឋានតាមសហគមន៍
---	---

មុខនៃ ID បន្ថែម អាចនឹងបានថែម។ យើងទទួលយករបាយការណ៍អេឡិចត្រូនិក និងវិក្កយបត្រអេឡិចត្រូនិក។ ផ្តិតវា ឬបង្ហាញវា នៅលើឧបករណ៍ចល័ត។

ជំពូកទី 3



បើសិនអ្នកពុំមាន ID ទេ

អ្នកនៅតែអាចបោះឆ្នោតបាន បើសិនអ្នកប្រកាសអត្តសញ្ញាណ និងអាសយដ្ឋានរបស់អ្នក ជាលាយលក្ខណ៍អក្សរ និងឲ្យជនណាម្នាក់ដែលស្គាល់អ្នក និងដែលបានចាត់តាំង ទៅកន្លែងបោះឆ្នោតរបស់អ្នក ធានាថាស្គាល់អ្នក។



អ្នកធានា ត្រូវតែអាចបង្ហាញអត្តសញ្ញាណ និងអាសយដ្ឋានរបស់អ្នក។ មនុស្សអាចធានាបាន សំរាប់មនុស្សតែម្នាក់ប៉ុណ្ណោះ (លើកលែងតែស្ថាប័នថែទាំយូរអង្វែង)។

បញ្ជីសព្វគ្រប់នៃ ID ដែលអាចទទួលយកបាន គឺមានជាភាសាជាច្រើន នៅឯ elections.ca។

សំរាប់ទំនងផ្សេងទៀត ដូចជាអក្សប្រិល និងសំឡេង ហៅលេខ **1-800-463-6868**។